

**បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

ល.រ	ឈ្មោះ	អាសយដ្ឋាន	លេខទំនាក់ទំនង	ផ្សេងៗ
	រាជធានីភ្នំពេញ			
១	មន្ទីរសំរាកព្យាបាល និងសម្ភពសុវណ្ណភ័រ	ផ្ទះលេខ១២A-១២B ផ្លូវលេខ៣៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ	023 6367967, 078 867967	
២	មន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណភ័រ II	ផ្ទះលេខ១០៥៦-១០៥៧ ផ្លូវគ្មានលេខ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ	023 939168, 086 539168	
៣	មន្ទីរពហុព្យាបាល សុខ លាភមេត្រី	ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន	023 555 1855, 011 39 8888	
៤	មន្ទីរពហុព្យាបាល សុខ លាភមេត្រី ២	ផ្ទះលេខ១៦-១៧ ផ្លូវវែងស្រែង-០៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ	077 676 117, 011 39 8888	
៥	មន្ទីរពហុព្យាបាល សុខ លាភមេត្រី ៤	ផ្ទះលេខG១២ ផ្លូវលេខ៨៦៩ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ	061 888 799, 011 39 8888	
៦	មន្ទីរសំរាកព្យាបាល រតនៈ	ផ្ទះលេខ១៩៦ ផ្លូវលេខ៨៦K សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ	077 629 629, 093 629 629	
៧	មន្ទីរសំរាកព្យាបាល មាតាអូឌីម	ផ្ទះលេខ១០C-២០ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ	012 306 918	
៨	មន្ទីរសំរាកព្យាបាល សុខាកំបូល	ផ្ទះលេខ២៤-២៥ ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល	012 402 909, 015 600 767	
៩	មន្ទីរពេទ្យ សុរិយា	ផ្ទះលេខ៥០-៥២ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ	023 212 166	
១០	មន្ទីរសំរាកព្យាបាល ប្រសិទ្ធផល	ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ សង្កាត់ពញាធន់ ខណ្ឌព្រៃកញ្ជ័រ	099 667 878, 096 566 7878	
១១	មន្ទីរសំរាកព្យាបាល ឯកទេស	ផ្ទះលេខ៣៧៧ ផ្លូវគ្មានលេខ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ	085 568 926, 016 568 926	
១២	មន្ទីរសំរាកព្យាបាល សុខដុមរម្យនា	ផ្ទះលេខ២E០E១-៣E០E១ ផ្លូវលេខ១៣៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ	076 333 3360, 098 599 677	
១៣	មន្ទីរសំរាកព្យាបាល មិត្តភាពវត្តស្នែង	ផ្ទះលេខ០៧ ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ	070 817 801, 096 449 9456	
១៤	មន្ទីរសំរាកព្យាបាល ឯករាជ្យ	ផ្ទះលេខ១៦៨BC&D ផ្លូវវែងស្រែង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ	093 683 368, 089 683 368	
១៥	មន្ទីរសំរាកព្យាបាល សុវត្តិភាពចោមចៅ	ផ្ទះលេខF៥ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ	017 997 919	
១៦	មន្ទីរសំរាកព្យាបាល សែនមនោរម្យ	ផ្ទះលេខE១០ ផ្លូវគ្មានលេខ សង្កាត់កន្ទោក ខណ្ឌកំបូល	078 800 071, 069 800 039	
១៧	មន្ទីរសំរាកព្យាបាល សុខាតាកេរ្ត៍	ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ សង្កាត់កំបូល ខណ្ឌកំបូល	096 449 9456	

ល.រ		ឈ្មោះ	អាសយដ្ឋាន	លេខទំនាក់ទំនង	ផ្សេងៗ
១៨	១៨	មន្ទីរសំរាកព្យាបាល រឹម សុគន្ធា	ផ្ទះលេខ៤១ ផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល	012/081 206 296, 017 707 048	
១៩	១៩	មន្ទីរសំរាកព្យាបាល ខ្មែរ មេឌីយែត	ផ្ទះលេខ២០ ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល	095 591 551, 069 591 551	
២០	២០	មន្ទីរពហុព្យាបាល សុខ កែវ	ផ្ទះលេខ២០ ផ្លូវលេខ១២៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ	061 938 193, 010 938 193	
២១	២១	មន្ទីរពហុព្យាបាល សុខសាន្ត	ផ្ទះលេខ៧៦៤ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ	017 892 289, 010 892 289	
២២	២២	មន្ទីរសំរាកព្យាបាល សុភមិត្ត	ផ្ទះលេខ៣ ផ្លូវវេងស្រែង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ	011 699 339, 010 699 339	
		ខេត្តកំពង់ចាម			
២៣	១	មន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណភ័រ័ III	ផ្លូវជាតិលេខ៦A ឃុំគោករៀង ស្រុកជើងព្រៃ	070 867 967	
២៤	២	មន្ទីរសំរាកព្យាបាល គ្លីនិកភ័ក្ត្រ កំពង់ចាម	ផ្ទះលេខ១០ ផ្លូវត្រសក់ផ្អែម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម	012 815 008	
		ខេត្តស្វាយរៀង			
២៥	១	មន្ទីរសំរាកព្យាបាលពន្លឺបូព៌ា	ផ្លូវជាតិលេខ១ ភូមិតាបឺប សង្កាត់បារិត ក្រុងបារិត	097 28 88 797, 088 33 10 236	
២៦	២	មន្ទីរសំរាកព្យាបាល ដុកទ័រ អ៊ីមបុត្រ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ សង្កាត់បារិត ក្រុងបារិត	088 888 0366	
២៧	៣	មន្ទីរសំរាកព្យាបាល សុវណ្ណចំរើនសុខ	ផ្ទះគ្មានលេខ ផ្លូវលេខ១០៥ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង	090 216 668, 088 9927 792	
		ខេត្តកណ្តាល			
២៨	១	មន្ទីរពហុព្យាបាល សុខ លាភមេត្រី ៣	ផ្ទះលេខ២០០ ផ្លូវគ្មានលេខ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ	023 639 0003, 011 39 8888	
២៩	២	មន្ទីរសំរាកព្យាបាល ម៉ានី	ផ្ទះលេខ៣៨E០ ផ្លូវលេខ១០៦ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ	012 991 687, 077 548 582	
៣០	៣	មន្ទីរសំរាកព្យាបាល សុខាបែកចាន	ផ្ទះលេខ១២៨ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល	012 236 464, 015 334 406	
៣១	៤	មន្ទីរពេទ្យ កម្ពុជា គុយវ៉ែត	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល	024 655 5595, 010 345 835	
៣២	៥	មន្ទីរសំរាកព្យាបាល វិហារសួគ៌ សង់តេ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល	089 997 736	
		ខេត្តកំពង់ឆ្នាំង			
៣៣	១	មន្ទីរសំរាកព្យាបាល តែ វណ្ណា	ផ្ទះលេខG១៨៩ ផ្លូវគ្មានលេខ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច	071 7575567, 011978 597	

ល.រ		ឈ្មោះ	អាសយដ្ឋាន	លេខទំនាក់ទំនង	ផ្សេងៗ
៣៤	២	មន្ទីរសំរាកព្យាបាល ជន វាសនា	ផ្ទះគ្មានលេខ ផ្លូវភូមិត្រពាំងម្លេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ	071 7575567, 011978 597	
៣៥	៣	មន្ទីរពហុព្យាបាល បុរីរម្យ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង	012 706 548, 097 363 9903	
		ខេត្តតាកែវ			
៣៦	១	មន្ទីរសម្រាកព្យាបាល ប្រជាជន	ផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់	086 666 504	
៣៧	២	មន្ទីរសំរាកព្យាបាល ប្រាសាទ២	ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ឃុំកណ្តឹង ស្រុកបាទី	010 628 161	
៣៨	៣	មន្ទីរសំរាកព្យាបាល សោមរ៉ា លាយបូរ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ២២ ឃុំលាយបូរ ស្រុកត្រាំកក់	016 303 709	
៣៩	៤	មន្ទីរសំរាកព្យាបាល សុខាបាទី	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំពត់សរ ស្រុកបាទី	012 774 648, 016 206 603	
		ខេត្តកំពង់ស្ពឺ			
៤០	១	មន្ទីរសម្រាកព្យាបាល ជា សុខលីម	ផ្លូវជាតិលេខ៣ ឃុំទួលអំពិល ស្រុកបរសេដ្ឋ	016 305 686	
៤១	២	មន្ទីរសំរាកព្យាបាល ទេពប្រសិទ្ធ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ឃុំត្រពាំងគង ស្រុកសំរោងទង	089 967 156	
៤២	៣	មន្ទីរសំរាកព្យាបាល បសេដ្ឋ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤១ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ	070 207 077	
៤៣	៤	មន្ទីរសំរាកព្យាបាល ផេង សុភ័ក្ត្រា	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ឃុំអូរ ស្រុកភ្នំស្រួច	093 803 531	
៤៤	៥	មន្ទីរសំរាកព្យាបាល ផេង សុភ័ក្ត្រា ២	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ឃុំល្វីសរ ស្រុកសំរោងទង	070 773 665	
៤៥	៦	មន្ទីរសំរាកព្យាបាល បាត់ដឹង	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥១ ឃុំក្សេមក្សាន ស្រុកខ្ពង់	096 9999 530, 061 475 061	
៤៦	៧	មន្ទីរសំរាកព្យាបាល សន្តិភាព ៤៤	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤៤ សង្កាត់ច្បារមន ក្រុងច្បារមន	096 733 7277, 096 9999 530	
៤៧	៨	មន្ទីរសំរាកព្យាបាល អង្គមេត្រី	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤១ ឃុំកាកោះ ក្រុងគងពិសី	069 243 466, 096 9999 530	
៤៨	៩	មន្ទីរសំរាកព្យាបាល មូលមិត្តដើមរកា	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំវាល ស្រុកគងពិសី	089 245 361, 070 894 421	
៤៩	១០	មន្ទីរសំរាកព្យាបាល ប្រសិទ្ធផល ២	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិព្រែកគុយ ឃុំត្រពាំងគង ស្រុកសំរោងទង	099 755 656, 015 844 666	
៥០	១១	មន្ទីរសំរាកព្យាបាល មុន្នីនាថ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ	012 940 564	
		ខេត្តបាត់ដំបង			

ល.រ		ឈ្មោះ	អាសយដ្ឋាន	លេខទំនាក់ទំនង	ផ្សេងៗ
៥១	១	មន្ទីរសម្រាកព្យាបាល យី គក់	ផ្លូវជាតិ១៥៥ សង្កាត់វត្តគរ ក្រុងបាត់ដំបង	012530171, 070 530 171	
៥២	២	មន្ទីរពហុព្យាបាល សុវណ្ណ	ផ្ទះលេខ៧៧ ផ្លូវព្រះវិហារ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង	077 995 500, 090 444 777	
		ខេត្តព្រះសីហនុ			
៥៣	១	មន្ទីរសម្រាកព្យាបាល មិត្តភាព	ផ្ទះលេខ៨០ ផ្លូវបុរីកម្មករ សង្កាត់លេខ៣ ក្រុងព្រះសីហនុ	015 754 760, 097 713 1432	
៥៤	២	មន្ទីរសម្រាកព្យាបាល កងកេង	ឃុំបឹងត្រាង ស្រុកព្រៃនប់	015 754 760	
៥៥	៣	មន្ទីរសំរាកព្យាបាល វណ្ណឌី	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៤ ឃុំវាលរិញ ស្រុកព្រៃនប់	016 989 063	
		ខេត្តសៀមរាប			
៥៦	១	មន្ទីរសំរាកព្យាបាល អង្គរឃុំយ៉ែរ	ផ្ទះគ្មានលេខ ផ្លូវ៣០ម៉ែត្រ សង្កាត់គោកចក ក្រុងសៀមរាប	092844 526	
៥៧	២	មន្ទីរសំរាកព្យាបាល តាព្រហ្ម	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ស្លក្រាម ក្រុងសៀមរាប	017 431 123, 099 991 119	
៥៨	៣	មន្ទីរសំរាកព្យាបាល ខេមរអង្គរ២	ផ្ទះគ្មានលេខ ផ្លូវវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប	070 343 000, 077 343 000	
៥៩	៤	មន្ទីរសំរាកព្យាបាល សិរីមានជ័យ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦៤ ឃុំស្វាយលើ ស្រុកស្វាយលើ	087 908 899	
		ខេត្តកំពង់ធំ			
៦០	១	មន្ទីរសំរាកព្យាបាល វិះសែនជ័យ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកហ៊ឺ ក្រុងស្ទឹងសែន	078 888 092	
		ខេត្តកោះកុង			
៦១	១	មន្ទីរសំរាកព្យាបាល កោះកុង	ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ	016 265 020, 067 518 489	
		ខេត្តកំពត			
៦២	១	មន្ទីរសំរាកព្យាបាល កំពតសង់តេ	ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ សង្កាត់កំពង់កណ្តាល ក្រុងកំពត	093 224 511	
		ខេត្តព្រៃវែង			
៦៣	១	មន្ទីរសំរាកព្យាបាល កូរ សេតពិសិដ្ឋ	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ១១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង	017 474 749, 012 566 505	
		ខេត្តបន្ទាយមានជ័យ			

ល.រ		ឈ្មោះ	អាសយដ្ឋាន	លេខទំនាក់ទំនង	ផ្សេងៗ
៦៤	១	មន្ទីរសំរាកព្យាបាល ឱក ទីនណា	ផ្លូវជាតិលេខ៥ ភូមិប៉ាលេលេយ្យ១ សង្កាត់ប៉ាយប៉ែត ក្រុងប៉ាយប៉ែត	012 531 232, 085 999 917	
៦៥	២	មន្ទីរសំរាកព្យាបាល អគារថ្មី	ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ប៉ាយប៉ែត ក្រុងប៉ាយប៉ែត	012 212 182	
៦៦	៣	មន្ទីរពហុព្យាបាល ទេវិន្ទរក្សាសុខ	ផ្ទះលេខ៣៩៦ ផ្លូវជាតិលេខ៥៦A សង្កាត់កំពង់ស្វាយ ស្រុកសិរីសោភ័ណ	078 699 666	
		ខេត្តត្បូងឃ្មុំ			
៦៧	១	មន្ទីរសំរាកព្យាបាល សុខ សំណាង	ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ សង្កាត់ស្នួង ក្រុងស្នួង	092 770 277	
		ខេត្តក្រចេះ			
៦៨	១	មន្ទីរពេទ្យបង្អែកខេត្តក្រចេះ	ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ	012 663 148	
៦៩	២	មន្ទីរសំរាកព្យាបាល រស្មីស្នួល អីង វណ្ណារ៉ា	ផ្ទះគ្មានលេខ ផ្លូវលេខ៧A ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល	071 666 0011	
		ខេត្តកែប			
៧០	១	មន្ទីរសំរាកព្យាបាល សុខុមាលកែប	ផ្ទះគ្មានលេខ ផ្លូវលេខ៣៣ សង្កាត់ព្រៃធំ ក្រុងកែប	015 545 355, 093 555 756	